



ការផ្តល់ប្រាក់កម្ចីជូនអតិថិជន គឺជាតួនាទីចម្បងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានសិទ្ធិផ្តល់សេវាកម្មតែងតែអនុវត្តជាប្រចាំដើម្បីបំពេញតម្រូវការកម្ចីរបស់អតិថិជនខ្លួន។ ជាការពិត សុខុមាលភាពរបស់កម្ចី ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាឲ្យបាននូវសុវត្ថិភាពកម្ចី ក៏ដូចជាស្ថេរភាពផ្នែកហិរញ្ញវត្ថុក្នុងករណីមានគ្រោះអកុសលណាមួយកើតឡើងលើអតិថិជនកម្ចីរបស់គ្រឹះស្ថានខ្លួន។

ក្រុមហ៊ុន ហ៊ុនឈូន ឡាយហ៊ុ សូមណែនាំផលិតផលការពារកម្ចីជាក្រុម ដែលជាផលិតផលធានារ៉ាប់រងអាយុជីវិតជាក្រុម បង្កើតឡើងក្នុងគោលបំណងផ្តល់ការការពារសុវត្ថិភាពហិរញ្ញវត្ថុអតិថិជនកម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ អត្ថប្រយោជន៍នៃផលិតផលនេះ នឹងផ្តល់ការធានានូវសន្តិភាពផ្លូវចិត្តសម្រាប់ស្វាមីភរិយាគ្រឹះស្ថានហិរញ្ញវត្ថុ ឬធនាគារ ដើម្បីទទួលបានការការពារជីវិតពេញលេញនៅលើការធានាលើការទូទាត់កម្ចីករណីមានមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍លើអតិថិជនកម្ចីរបស់ខ្លួន។

⚠ សារៈសំខាន់

- ការការពារដែលមានតម្លៃទាប និងមិនមានការប្រែប្រួលជារៀងរាល់ឆ្នាំ។
- ផ្តល់ការការពារលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីមូលហេតុទូទៅ និងបណ្តាលមកពីគ្រោះថ្នាក់ រហូតដល់ 100% នៃចំនួនទឹកប្រាក់កម្ចី។
- វិសាលភាពនៃការធានា នៅក្នុងប្រទេសកម្ពុជា (ផ្នែកតាម ខ និងលក្ខខណ្ឌ)។

★ អត្ថប្រយោជន៍

- ផលិតផលនេះនឹងផ្តល់ជូនអត្ថប្រយោជន៍ដូចខាងក្រោម៖
- 100%** នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ឬចំនួនទឹកប្រាក់ធានារ៉ាប់រងថយចុះ និងត្រូវបានទូទាត់ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
- ជម្រើស ទឹកប្រាក់ធានារ៉ាប់រងថេរ ឬទឹកប្រាក់ធានារ៉ាប់រងថយចុះ
- ភាពងាយស្រួលក្នុងការស្នើសុំដោយមិនតម្រូវអោយមានការពិនិត្យសុខភាព



ខិត្តប័ណ្ណនេះផ្តល់នូវព័ត៌មានបឋមអំពីផលិតផលប៉ុណ្ណោះ។ លោកអ្នកត្រូវអានបណ្តាសន្យារ៉ាប់រងនៃផលិតផលនេះបន្ថែម ដើម្បីជ្រាបពីព័ត៌មានលម្អិត ហើយស្វែងរកការប្រឹក្សាយោបល់ពីបុគ្គលិកលក់ផលិតផលធានារ៉ាប់រងរបស់យើងខ្ញុំ មុននឹងសម្រេចចិត្តទិញផលិតផលនេះ។



Here for you, for life

[f](#) [in](#) [v](#) [d](#) [t](#) Fortune Life Insurance PLC [@](#) fortunelifecambodia
[www.fortunelife.com.kh](#) ☎ +855 23 931 999 | 1800-202 202 ពេញពេល
 អគារ The Gateway ជាន់ទី26 មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវ110) សង្កាត់ផ្សារដេប៉ូទី3 ខណ្ឌទួលគោក ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



ផលិតផលការពារកម្ចីជាក្រុម
ជាមួយ ហ៊ុនឈូន ឡាយហ៊ុ



លក្ខខណ្ឌតម្រូវ

- ផ្តល់ជូន គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលផ្តល់សេវាប្រាក់កម្ចី
- អាយុចាប់ផ្តើមធានា៖ 18 ដល់ 65 ឆ្នាំ
- ទឹកប្រាក់ធានារ៉ាប់រង៖ ចាប់ពី 100 ដុល្លារអាមេរិក ឬ 40 ម៉ឺនរៀលឡើងទៅ
- រយៈពេលនៃបណ្ណសន្យារ៉ាប់រង៖ មានរយៈពេល 1 ឆ្នាំ និងអាចត្រូវបានបន្តជាម្យ៉ាងរាល់ឆ្នាំ
- បុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់ជា៖ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំ។
- មធ្យោបាយបង់បុព្វលាភ៖ ផ្ទេរចូលគណនីធនាគារ បញ្ជាបង់ប្រាក់អចិន្ត្រៃយ៍ ឬវិធីសាស្ត្រផ្សេងៗដោយសេរី។

ករណីមិនធានា

អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍៖

ក្រុមហ៊ុននឹងមិនធ្វើការទូទាត់អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ប្រសិនបើ មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ ឬប្រយោលបណ្តាលមកពីមូលហេតុណាមួយដូចខាងក្រោម៖

- ក. ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬបង្កគ្រោះថ្នាក់ដោយខ្លួនឯង ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- ខ. ការឆ្លងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬជំងឺផ្សេងៗទៀតដែលពាក់ព័ន្ធនឹងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬ
- គ. ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬ

ដំណើរការរបស់ផលិតផល

គ្រឹះស្ថានអេប៊ីស៊ីមួយ បានទិញផលិតផលការពារកម្ចីជាក្រុមជាមួយ **ហ៊្វីរឈួន ឡាយហ្វី** ដែលមានទឹកប្រាក់ធានារ៉ាប់រងថេរដើម្បីជាការផ្តល់ជូនពិសេសដល់អតិថិជនកម្ចីរបស់ខ្លួន។ លោកសម្បត្តិ មានអាយុ 35 ឆ្នាំ ទទួលបានប្រាក់កម្ចីដែលមានទំហំទឹកប្រាក់ \$5,000 ពីគ្រឹះស្ថានអេប៊ីស៊ី។ ដូច្នេះ លោកសម្បត្តិនឹងទទួលបានការធានារ៉ាប់រងក្រោមផលិតផលការពារកម្ចីជាក្រុមជាមួយ **ហ៊្វីរឈួន ឡាយហ្វី** ដូចខាងក្រោម៖



ប្រសិនបើមានហេតុការណ៍អកុសលណាមួយកើតឡើងចំពោះលោកសម្បត្តិ ក្នុងខែទី 6 បន្ទាប់ពីថ្ងៃដែលគាត់ត្រូវបានធានា ក្រុមហ៊ុន ហ៊្វីរឈួន ឡាយហ្វី នឹងទូទាត់សមតុល្យកម្ចីទឹកប្រាក់ចំនួន \$4,424 ដែលនៅសល់ និងរាល់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលនៅសល់ចំនួន \$576 នឹងត្រូវប្រគល់ជូនក្រុមគ្រួសាររបស់លោកសម្បត្តិ (អ្នកទទួលផល)។

ករណីខកខាន ឬយឺតយ៉ាវនៃការបង់បុព្វលាភធានារ៉ាប់រង៖

រយៈពេលអនុគ្រោះចំនួន ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែលកាលកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង នឹងត្រូវបានផ្តល់ជូនសម្រាប់ការទូទាត់បុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ដែលក្នុងរយៈពេលអនុគ្រោះនេះបណ្ណសន្យារ៉ាប់រងនេះនឹងនៅតែមានសុពលភាពដដែល។

ប្រសិនបើក្រុមហ៊ុននៅតែមិនទទួលបាននូវបុព្វលាភធានារ៉ាប់រង គិតត្រឹមកាលបរិច្ឆេទចុងក្រោយនៃរយៈពេលអនុគ្រោះ នោះបណ្ណសន្យារ៉ាប់រងនឹងអស់សុពលភាព គិតចាប់ពីកាលបរិច្ឆេទដែលត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ។ ការទទួលខុសត្រូវរបស់ក្រុមហ៊ុននៅក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ហើយក្រុមហ៊ុននឹងមិនត្រូវប្រគល់ជូនវិញនូវរាល់បុព្វលាភធានារ៉ាប់រងដែលបានបង់នោះឡើយ។



- យ. ការចូលរួមក្នុងសកម្មភាពខុសច្បាប់ ឬប្រឆាំងនឹងការចាប់ខ្លួនរបស់អាជ្ញាធរឬសកម្មភាពលួចចេញពីពន្ធនាគារ ឬ
- ង. ការប្រព្រឹត្តិ ឬប៉ុនប៉ងប្រព្រឹត្តិដោយអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលបន្ទាប់បន្សំ ឬម្ចាស់បណ្ណសន្យារ៉ាប់រងនូវរាល់បទល្មើសព្រហ្មទណ្ឌដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមានដែលបង្ខំអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬ
- ច. ពិការភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬមុនកាលបរិច្ឆេទក្លាយជាអ្នកត្រូវបានធានារ៉ាប់រង ឬមុនពេលកម្ចីរបស់ខ្លួនត្រូវបានផ្តល់ជូនដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬមុនកាលបរិច្ឆេទបន្តសុពលភាពឡើងវិញបន្ទាប់ពីអស់សុពលភាពជាបណ្តោះអាសន្ននៃបណ្ណសន្យារ៉ាប់រងនេះ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេបំផុត) ឬ

- ឆ. ការចូលរួមរបស់អ្នកត្រូវបានធានារ៉ាប់រង ក្នុងសកម្មភាពសង្គ្រាម ឬក្នុងអំឡុងពេលមានសង្គ្រាម ឬ នៅក្នុងប្រតិបត្តិការសង្គ្រាម (ទោះមាន ឬមិនមានការប្រកាសជាមុនក៏ដោយ) ឬសង្គ្រាមស៊ីវិល ឬការស្តារសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលមានការបះបោរ អំពើហិង្សា បដិវត្តន៍ កុប្បកម្ម ឬជម្លោះប្រដាប់អាវុធផ្សេងៗ ឬគ្រោះមហន្តរាយជាដើម ឬ
- ជ. ការចូលរួមរបស់អ្នកត្រូវបានធានារ៉ាប់រង នៅក្នុងសកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែអ្នកត្រូវបានធានារ៉ាប់រងនោះជាអ្នកដំណើរត្រូវបង់ថ្លៃធ្វើដំណើរនៃអាកាសចរណ៍ស៊ីវិល ដែលមានកាលវិភាគធ្វើដំណើរត្រឹមត្រូវ និងមានអាជ្ញាបណ្ណត្រឹមត្រូវ ឬ
- ឈ. ការចូលរួមរបស់អ្នកត្រូវបានធានារ៉ាប់រងនៅក្នុងសកម្មភាពដែលងាយមានគ្រោះថ្នាក់ដូចជាការមុជក្រោមទឹកដែលចាំបាច់ត្រូវប្រើប្រាស់អ្នកស៊ីសែន ការឡើងភ្នំ ការលោតធំត្រឈោង ការជិះជាមួយ ឬបើកបរក្នុងការប្រណាំង ឬកីឡាអាជីពណាមួយ។